



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែមីនា



លេខ ២៤៥ ឆ្នាំទី២១ ព.ស ២៥៦៤ គ.ស ២០២១

Issue 245 Volume 21 BC 2564 BE 2021



មាតិកា

សកម្មភាពថ្នាក់ដឹកនាំ

- សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី..... ១
- ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំ
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ៣
- ព្រឹទ្ធសភាប្រជុំវិសាមញ្ញដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់..... ៤
- ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន នាំយកគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តកណ្តាល
ទុកចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ទូទាំងខេត្ត..... ៦
- ថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៧



សកម្មភាពគណៈកម្មការ

- គណៈកម្មការទី៨ព្រឹទ្ធសភាចុះឈ្វេងយល់អំពី វិស័យជាសមត្ថកិច្ចរបស់ខ្លួន
នៅខេត្តរតនគិរី..... ៩
- គណៈកម្មការទី១០ព្រឹទ្ធសភាចុះឈ្វេងយល់អំពី ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ
នៅខេត្តក្រចេះ..... ១១
- គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ១៣
- ការងារទទួលពាក្យបណ្តឹង ១៣
- សមាជិក សមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨..... ១៤
- សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ២៣



សកម្មភាពអគ្គលេខាធិការដ្ឋាន

- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ២៤



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក ទេព មករា
លោក កុក វ៉ៃ

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការីកុំព្យូទ័រ

លោក វ៉ាន់ ពិសិដ្ឋ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា
លោកស្រី ជា ថាចបុញ្ញវត្ត

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទទួលជួបលោកជំទាវ ឆាវ ឡេ ឈិង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី។
ក្របក្រោយ ៖ ទិដ្ឋភាពអគារក្រហមវិមានព្រឹទ្ធសភា។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្បច្ច័ការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី



លោកជំទាវ ធាវ ឡេ ឈិន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសឱ្យលោកជំទាវ **ធាវ ឡេ ឈិន** (Teo Lay Cheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ **ធាវ ឡេ ឈិន** ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ សម្តេចមានជំនឿជឿជាក់ថា លោកជំទាវ

ឯកអគ្គរដ្ឋទូតនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

ក្នុងឱកាសនោះ លោកជំទាវ **ធាវ ឡេ ឈិន** បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានផ្តល់កិត្តិយសឱ្យលោកជំទាវចូលជួបសម្តែងការគួរសម។ លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើនដូចជា៖ វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ វិស័យសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ជាពិសេសអ្នកវិនិយោគិនសិង្ហបុរីបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកវិនិយោគកម្ពុជា ក្នុងការអភិវឌ្ឍលើកកម្ពស់វិស័យបច្ចេកវិទ្យា និងវិស័យឌីជីថល ក្នុងនោះវិស័យដែលលេចធ្លោជាងគេគឺវិស័យទេសចរណ៍ និងវិស័យបដិសណ្ឋារកិច្ច។

លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ផងដែរថា ការហោះហើរត្រង់ពីប្រទេសសិង្ហបុរីមកព្រះរាជាណាចក្រកម្ពុជា គឺមានការកើនឡើង៩ដងក្នុងមួយសប្តាហ៍ ដែលអាចជំរុញលើកកម្ពស់ទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងគ្នា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និង



ទិដ្ឋភាពក្នុងពិធីជួបសម្តែងការគួរសម

អន្តរជាតិ។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់លោកជំទាវឯកអគ្គរដ្ឋទូត ហើយសម្តេចបានរំលឹកអំពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលបានភ្ជាប់ទំនាក់ទំនងការទូតកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។ កាលពីឆ្នាំ២០២០កន្លងទៅ ប្រទេសទាំងពីរបានប្រារព្ធពិធីអបអរសាទរខួបលើកទី៥៥ នៃចំណងការទូត តាមរយៈការរៀបចំព្រឹត្តិការណ៍បង្ហាញគំនូរសិល្បៈមូបអាហារ តន្ត្រី និងវប្បធម៌របស់ប្រទេសទាំងពីរ។ កត្តានេះបានបង្ហាញឱ្យឃើញពីទំនាក់ទំនងកាន់តែរឹងមាំ និងស៊ីជម្រៅរវាងប្រជាជន និងប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានបង្ហាញនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរដែលមានការរីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើន និងទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ននានា ក៏ដូចជាស្តែងឡើងតាមរយៈនៃការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ។

ក្នុងនាមប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានរួមរឹតភាគទានយ៉ាងច្រើនក្នុងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាមួយគ្នានោះ សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយពង្រឹងសមត្ថភាពមន្ត្រីរាជការកម្ពុជាលើជំនាញនានា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះប្រទេសសិង្ហបុរីដែលមានប្រព័ន្ធអប់រំល្អ និងលើកសំណើជូនលោកជំទាវឯកអគ្គរដ្ឋទូតពិនិត្យលទ្ធភាពបង្កើនការផ្តល់អាហារូបករណ៍របស់ប្រទេសសិង្ហបុរីឱ្យនិស្សិតនិងមន្ត្រីរាជការកម្ពុជាបន្ថែមទៀត នៅពេលខាងមុខ។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានឯកភាពចំពោះប្រសាសន៍របស់លោកជំទាវឯកអគ្គរដ្ឋទូត ដែលបានលើកឡើងទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចសង្គម។ ទោះបីជាស្ថិត

ក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរមានទំហំ៤,២៤ប៊ីលានដុល្លារអាមេរិក ហើយការវិនិយោគរបស់ប្រទេសសិង្ហបុរីនៅព្រះរាជាណាចក្រកម្ពុជាមានទំហំទៅដល់១,២៩ប៊ីលានដុល្លារអាមេរិក (ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២០)។ សម្តេចប្រមុខរដ្ឋស្តីទីបានស្នើដល់លោកជំទាវឯកអគ្គរដ្ឋទូតជួយជំរុញការធ្វើវិនិយោគនិងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងពីរ ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានបញ្ជាក់ថាសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាសាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្តាល ឬចុងខែតុលា ឆ្នាំ២០២១ និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅឆ្នាំ២០២២ ហើយសម្តេចបានស្នើសុំការគាំទ្រ និងអញ្ជើញសភាសិង្ហបុរីចូលរួមក្នុងកិច្ចប្រជុំទាំងពីរខាងលើផងដែរ។

តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានផ្តាំធ្វើនូវការសួរសុខទុក្ខ ដោយសេចក្តីគោរពរាប់អាន និងនឹករលឹកដ៏ខ្ពង់ខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់នៃសាធារណរដ្ឋសិង្ហបុរី។ សម្តេចក៏បានប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបាននូវជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា។

(អត្ថបទ៖នុត សច្ចៈ និងរូបភាព៖គង់ យ៉ាវីន)



សម្តេចប្រមុខរដ្ឋស្តីទី ថតរូបអនុស្សាវរីយជាមួយនិងលោកជំទាវ ធាវ ឡេ ឈីង

**ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភា
ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា**



ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា

នារសៀលថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

២-កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួមគ្នា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

(អត្ថបទ៖ទេព មករា និងរូបភាព៖គង់ យ៉ាវិន)



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព្រឹទ្ធសភាប្រជុំវិសាមញ្ញ
ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់



ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា (ឆ្វេង) ដឹកនាំសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ឹម កា** ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចំនួន៣៩រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួនមួយគឺ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង

កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

លោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានឡើងរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ដោយបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការ ទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃជំងឺឆ្លង និងជះឥទ្ធិពលដល់វិស័យសង្គម សេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អនុលោមតាម ជំពូកទី៣ មាត្រា៣២ និងជំពូកទី៤ មាត្រា៥២ ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា សេចក្តីព្រាងច្បាប់នេះបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការទទួលខុសត្រូវចំពោះភាពរស់រានមានជីវិតរបស់



លោកជំទាវ មាន សំអាន ឡើងអានរបាយការណ៍

ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការគំរាមកំហែងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៦ជំពូក និង ១៨មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន៨៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។

តំណាងរាជរដ្ឋាភិបាលដែលអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ រួមមាន៖ ឯកឧត្តម **ម៉ម ប៊ុនហេង** រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម **កើត វិទ្ធ** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងសហការី ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៣៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ទេព មករា និងរូបភាព៖គង់ យ៉ាវិន)



ឯកឧត្តម ម៉ម ប៊ុនហេង ឡើងការពារសេចក្តីព្រាងច្បាប់



ឯកឧត្តម កើត វិទ្ធ ឡើងការពារសេចក្តីព្រាងច្បាប់



សមាជិក សមាជិកាព្រឹទ្ធសភា លើកដៃអនុម័តច្បាប់

**ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន សំយកគ្រឿងឧបភោគ បរិភោគ ប្រគល់ជូន
រដ្ឋបាលខេត្តកណ្តាល ទុកចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ទូទាំងខេត្ត**



ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន សំណេះសំណាលជាមួយនឹងរដ្ឋបាលខេត្តកណ្តាល

នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសង្គហ-
បណ្ឌិត **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធាន
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣(ខេត្តកណ្តាល)
បានអញ្ជើញនាំយកមីជាតិចំនួន២ពាន់កេស និងទឹកបរិសុទ្ធ
ចំនួន២ពាន់កេស ប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល
សម្រាប់ទុកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើ
ចត្តាឡីស័ក តាមបណ្តាក្រុង-ស្រុកទូទាំងខេត្តកណ្តាល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហ-
បណ្ឌិត **ទេព ងន** បានថ្លែងនូវការកោតសរសើរ និងវាយ-
តម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត
កណ្តាលនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានយកចិត្ត
ទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួម
ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសគឺខេត្តបានគ្រប់-
គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល
ក្នុងព្រឹត្តិការណ៍ ២០កុម្មៈ និងបានបញ្ជូនឱ្យពួកគាត់បានធ្វើ
ចត្តាឡីស័ក និងព្យាបាលបានយ៉ាងល្អប្រសើរ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ងន** ក៏បានលើក
ទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាល ត្រូវរួមសហ-
ការគ្នាឱ្យកាន់តែប្រសើរថែមទៀត ដើម្បីទប់ស្កាត់កុំឱ្យកើត
មានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត ដោយ
ត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួង
សុខាភិបាល ហើយសម្រាប់មន្ត្រីជួរមុខ ដែលកំពុងអនុវត្ត
ការងារទាក់ទងនឹងជំងឺកូវីដ-១៩ ត្រូវមានការប្រុងប្រយ័ត្ន

ខ្ពស់ ត្រូវចេះការពារខ្លួនឯងកុំឱ្យឆ្លងជំងឺដ៏កាចសាហាវនេះ។

ឯកឧត្តម **គង់ សោភ័ណ្ឌ** អភិបាល នៃគណៈអភិបាល
ខេត្តកណ្តាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត
ចំពោះក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដែលបាន
នាំយកអំណោយមកប្រគល់ជូននាពេលនេះ អំណោយ
មនុស្សធម៌ដ៏ថ្លៃថ្លានេះ ពិតជាមានសារប្រយោជន៍ណាស់
សម្រាប់រដ្ឋបាលខេត្ត ដែលកំពុងតែត្រូវការជាចាំបាច់ និង
បន្ទាន់ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុង
តែធ្វើចត្តាឡីស័កនៅទូទាំងខេត្ត។

ឯកឧត្តមអភិបាលខេត្តបានសន្យាថា នឹងនាំយកអំណោយ
មនុស្សធម៌ទាំងអស់នេះប្រើប្រាស់ឱ្យចំទិសដៅ ដើម្បីផ្តល់
ជូនអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍
សហគមន៍ ២០កុម្មៈ ដែលកំពុងដាក់ឱ្យធ្វើចត្តាឡីស័ក
នៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្តកណ្តាល។

(អត្ថបទ៖ទេព មករា និងរូបភាព៖ឧទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា)



ទិដ្ឋភាពក្នុងពិធីប្រគល់គ្រឿងឧបភោគ និងបរិភោគ

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជូនសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**



✽ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី **សាម ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ **នរោត្តម មុនិនាថ សីហានុ** ស្តេចយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។



✽ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី **សាម ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (លើកទី១) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។



✽ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី **សាម ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញផ្តល់ភ្លើងបូជាសពឧបាសិកា **កែវ ហ៊ុន** ម្តាយបង្កើតរបស់ឯកឧត្តម **គឹម ឆា** សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងត្រូវជាម្តាយភ្នែករបស់ឯកឧត្តមបណ្ឌិត **អ៊ុក វ៉ាន់** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ



✽ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណា-
ចក្រកម្ពុជា និងលោកជំទាវបានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (លើកទី១) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។



✽ នាថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** ប្រធានស្តីទីព្រឹទ្ធសភា និងលោក
ជំទាវបានអញ្ជើញចុះពិនិត្យការកសាងសមិទ្ធផលនានា និងនាំយកព្រះរូបសំណាកសម្តេចព្រះសង្ឃរាជ **ជួន ណាត**
ទៅតម្កល់ទុកនៅវត្តទេពនិម្មិត ហៅវត្តអញ្ចាញ ស្ថិតក្នុងឃុំក្របៅ ស្រុកកំបាយមារ ខេត្តព្រៃវែង។



✽ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជាបានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (លើកទី១) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

គណៈកម្មការទី៨ព្រឹទ្ធសភាចុះឈ្មោះបង់ប្រាក់ វិស័យសមត្ថកិច្ច
របស់ខ្លួន នៅខេត្តរតនគិរី



គណៈកម្មការទី៨ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តរតនគិរី

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ **ហាន សំរោង** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តរតនគិរី ដឹកនាំដោយឯកឧត្តម **មួង ប៉ាន** អភិបាលរង នៃគណៈអភិបាលខេត្ត ដើម្បីឈ្វេងយល់ ប្រមូលព័ត៌មាន ផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា ដោយផ្ដោតលើបញ្ហាការលើកកម្ពស់សមភាពយេនឌ័រ និងសុខភាពសាធារណៈ ការរស់នៅនិងការធ្វើការងារតាមគន្លងថ្មី ស្របតាមបរិបទកូវីដ-១៩ នៅសាលាខេត្តរតនគិរី នាថ្ងៃទី២៣ ខែ

កុម្ភៈ ឆ្នាំ២០២១។
ក្នុងឱកាសនោះ ឯកឧត្តម **មួង ប៉ាន** អភិបាលរងខេត្តរតនគិរី បានជម្រាបជូនគណៈប្រតិភូឱ្យបានជ្រាបអំពីស្ថានភាពទូទៅ ទីតាំងភូមិសាស្ត្រ បញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពថ្មីៗដែលខេត្តកំពុងអនុវត្ត ព្រមទាំងការងារសម្រេចបាន។ ខេត្តរតនគិរីមានបងប្អូនប្រាំបីអម្បូរជនជាតិដើមភាគតិចរស់នៅតាមអម្បូរនីមួយៗរួមមាន៖ ទំពួន គ្រឹង ចារ៉ាយ ព្រៅ កាចក់ កាវ៉ែត ពួង និងលន់។ ខេត្តមានមន្ទីរពេទ្យបង្អែកចំនួន២ មណ្ឌលសុខភាពចំនួន២៥ ស្រុកប្រតិបត្តិចំនួន២ និងប៉ុស្តិ៍សុខភាពចំនួន៨ ដោយមានបុគ្គលិកសរុបចំនួន ៤៣៦នាក់។
ដោយឡែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-



គណៈកម្មការទី៨ព្រឹទ្ធសភាចតុបអនុស្សាវរីយជាមួយនឹងអាជ្ញាធរខេត្តរតនគិរី



គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភាសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

១៩កន្លងទៅ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ ក្រោយពីមានការផ្ទុះរីករាលដាល។ ថ្នាក់ដឹកនាំ និងមន្ត្រី រាជការគ្រប់មន្ទីរ អង្គភាពបានចុះផ្សព្វផ្សាយអប់រំណែនាំ គ្រប់មូលដ្ឋានភូមិ ឃុំ ស្រុកនៅក្នុងខេត្ត ចុះជួបណែនាំផ្ទាល់ បិទរូបភាពអប់រំ ផុសស្ទើរ ការពាក់ម៉ាស់ ការលាងសម្អាត ដៃជាមួយនឹងទឹកអាកុល និងសាប៊ូជាដើម និងបានផ្សព្វផ្សាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងខេត្ត។ ក្នុងដើមឆ្នាំ ២០២១ រដ្ឋបាលខេត្តបានកំណត់យកទីតាំងសណ្ឋាគារ មួយកន្លែងនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដែលមាន១០៤បន្ទប់ មាន៣១២គ្រែ សម្រាប់ធ្វើជាមណ្ឌល ចត្តាឡីស័ក កម្មករវៀតណាមដែលវិលចូលមកខេត្តរតនគិរី និងបងប្អូនមកពីបណ្តាខេត្តមួយចំនួននៃប្រទេសកម្ពុជា។

ក្នុងនាមគណៈកម្មការទី៨ព្រឹទ្ធសភា និងក្នុងនាមលោក ជំទាវផ្ទាល់ លោកជំទាវ **ហាន សំអាត** បានថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និង មន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាម តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ទាំងសេវារដ្ឋបាល និងសេវាថែទាំសុខ- ភាព ព្រមទាំងធ្វើឱ្យខេត្តមានការរីកចម្រើនឈានទៅមុខ យ៉ាងឆាប់រហ័ស និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកជំទាវ **ហាន សំអាត** ក៏បានអំពាវនាវឱ្យចូលរួម ប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកូវីដ-១៩ និងស្តាប់តាមការ

ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអាជ្ញាធរ និង ប្រជាពលរដ្ឋនៅតាមព្រំដែន ត្រូវរួមគ្នាទប់ស្កាត់ការចម្លង តាមបណ្តាខេត្តជាប់ព្រំដែនចូលមកសហគមន៍របស់យើង និងចូលរួមគោរពទៅតាមអនុសាសន៍របស់សម្តេចអគ្គមហា សេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជា- ណាចក្រកម្ពុជា ទៅលើវិធានការការពារកូវីដ-១៩ នូវ៣ ការពារ និង៣កុំ ឱ្យបានម៉ត់ចត់។

ដោយឡែកនៅរសៀលថ្ងៃដដែលគណៈប្រតិភូបាន អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែក អំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន២៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវ៖ មី១កេស ត្រី១១ ឃ្មុំ ស្បៀង១កែវធំ ឆៃប្លង់ផ្អែម១កញ្ចប់ និងថវិកាមួយចំនួន ផងដែរ នៅសាលាស្រុកអូរជុំ ខេត្តរតនគិរី។

(អត្ថបទ និងរូបភាព៖អ៊ុក ប៉ូលីន)



ប្រជាពលរដ្ឋអញ្ជើញមកទទួលអំណោយ

**គណៈកម្មការទី១០ព្រឹទ្ធសភាចុះឈ្វេងយល់អំពី
ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ នៅខេត្តក្រចេះ**



គណៈកម្មការទី១០ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តក្រចេះ

ដើម្បីបំពេញមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ព្រមទាំងធានាក្នុងការប្រមូលព័ត៌មាន ដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ដែលជាវិស័យនៃសមត្ថកិច្ចរបស់គណៈកម្មការ។ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម **ម៉ម ប៊ុននាង** ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដឹកនាំដោយឯកឧត្តម

វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាព បញ្ហាប្រឈម និងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ នៅសាលាខេត្តក្រចេះ។ ក្នុងឱកាសនោះ ឯកឧត្តម **វ៉ា ថន** អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត។ ក្នុងនោះការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ រដ្ឋបាលខេត្តបានខិតខំយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុង



ទិដ្ឋភាពក្នុងពិធីជំនួបពិភាក្សាការងារនៅក្នុងខេត្តក្រចេះ

ការប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់ប្រភេទ ជាពិសេស ពង្រឹងវិធានការអប់រំ បង្ការ និងទប់ស្កាត់ ដែលធ្វើឱ្យរដ្ឋបាល-សាធារណៈកាន់តែមានតម្លាភាព មានប្រសិទ្ធភាព ប្រកបដោយប្រសិទ្ធផល ដើម្បីសម្រេចគោលដៅបម្រើប្រជាជន ឱ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កំណែទម្រង់រដ្ឋបាលសាធារណៈ មានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជាសមិទ្ធផលសម្រេចបានរបស់ខេត្ត ក៏ដូចជាបណ្តាវិស័យជំនាញក្នុងខេត្ត ដែលក្នុងនោះមានបញ្ហាសេសសល់ និងទិសដៅថ្មីៗ ដែលខេត្តបានដាក់ចេញត្រូវអនុវត្តជាបន្ត ថ្នាក់ដឹកនាំខេត្ត និងជំនាញគ្រប់ថ្នាក់ បាននឹងកំពុងខិតខំ និងប្តេជ្ញាក្នុងការពុះពាររួមគ្នាដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់ឯកឧត្តមអភិបាលខេត្តរួចមក ឯកឧត្តម **ម៉ម ប៊ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ចំពោះថ្នាក់ដឹកនាំខេត្ត រួមទាំងប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ។ ឯកឧត្តមមានប្រសាសន៍បន្តថា ការចុះបេសកកម្មមកខេត្តក្រចេះនាពេលនេះ គឺដើម្បីឈ្វេងយល់អំពី៖ ១-វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ។ ២-ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ៣-ការអភិវឌ្ឍមូលដ្ឋាន។ និង៤-វឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការគ្រប់គ្រងច្រកព្រំដែនអន្តរជាតិ ព្រមទាំងដំណើរការនៃការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ។

ឯកឧត្តម **ម៉ម ប៊ុននាង** បានថ្លែងនូវការកោតសរសើរចំពោះឯកឧត្តមអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធ-

ប្រឆាំងនឹងអំពើពុករលួយ លើកកម្ពស់ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ធ្វើឱ្យការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានខេត្តក្រចេះ មានការអភិវឌ្ឍឈានឡើងគួរឱ្យកត់សម្គាល់។ ឯកឧត្តម **ម៉ម ប៊ុននាង** បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការរំលោភអំណាច ជាពិសេសចូលរួមទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា នឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម **ម៉ម ប៊ុននាង** បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ហើយក៏កុំទាន់ធ្វេសប្រហែស និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

(អត្ថបទ៖ វង់ សុជាតិ និងរូបភាព៖ គង់ យ៉ាវីន)



ឯកឧត្តម ម៉ម ប៊ុននាង ជូនវត្ថុអនុស្សាវរីយ៍ដល់អភិបាលខេត្តក្រចេះ

គណៈកម្មការទី១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាធារណៈ

✧លោកជំទាវ ហាន សំរោល ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំ៖



-ថ្ងៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាអំពីការត្រៀមពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ដែលជាសមត្ថកិច្ចរបស់គណៈកម្មការ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។



-ថ្ងៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាល-

ដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។



-អន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅសាលបណ្តាលយុទ្ធសាស្ត្រ។

-ថ្ងៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដើម្បីស្នើសុំដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✧នៅក្នុងខែមីនា ឆ្នាំ២០២១នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៥ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយចំនួន៨ករណី ទទួលលិខិតឆ្លើយតបពីការដោះស្រាយពីស្ថាប័នពាក់ព័ន្ធចំនួន១ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៨ករណី និងឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន៨ករណី និងកំពុងពិនិត្យសិក្សាចំនួន៥ករណី ព្រមទាំងទទួលឯកសារពាក្យបណ្តឹងដែលក្រសួង ស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការព្រឹទ្ធសភា ដើម្បីជូនជ្រាបចំនួន១ករណី។

សមាជិក សមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការ
ទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះ
ពិនិត្យមើលក្រុមការងារស្ថាបនាស្ពានត្រពាំងថ្ម លើកំណាត់
ផ្លូវលេខ១២៧ ដែលបានចាប់ផ្តើមបើកការដ្ឋាន កាលពីថ្ងៃ
អង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅភ្នំសែនដី ស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករគ្រឿងចក្រ
ដែលកំពុងស្ថាបនាផ្លូវ១២៧ ប្រវែង៥.៩០០ម៉ែត្រ ទទឹង
១២ម៉ែត្រ នៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
នាថ្ងៃទី២៧ ខែកុម្ភៈ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករកំពុង
ប្រមូលផលផ្លែស្វាយ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្ត
កំពង់ស្ពឺ នាថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង
ចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធសួនសត្វនៅតំបន់អភិ-
វឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធី សែនជ័យ ព្រមទាំងនាំយក
អំណោយចែកជូនកម្មករ និងកុមារ កុមារី នៅភ្នំសែនដី

ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៥ និងថ្ងៃទី៦ ខែមីនា
ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ នៅភ្នំ
សែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ ទី៧ ទី៨
ទី១២ ទី១៣ ទី១៤ និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ
ព្រមទាំងបានចុះចែកម៉ាស់ និងណែនាំអំពីរបៀបថែទាំ
អនាម័យ ដើម្បីការពារជំងឺឆ្លងកូវីដ-១៩ នៅភ្នំសែនដី
ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ
២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ នៅឃុំ
កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៥ ទី២០
និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

✽លោកជំទាវ **ទី ឫវ៉ាស៊ី** ប្រធានគណៈកម្មការទី៥
ព្រឹទ្ធសភាបានអញ្ជើញ៖

-សួរសុខទុក្ខលោកស្រី **ផាត់ ឡៀង** និងក្រុមគ្រួសារ
ដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះបណ្តាលមកពីឆ្លង
ចរន្តអគ្គិសនី នៅភូមិតាពេឡ ឃុំជ្រៃលាស់ ស្រុកពញាឮ
ខេត្តកណ្តាល នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។



-ជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំឈ្នាំង និងមន្ត្រីរដ្ឋបាលស្រុកពញាឮ ខេត្តកណ្តាល ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនជូនក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ និងស្បៀងឃុំ លោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យតាមភូមិ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

✽នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **វិរុទ្ធមុនីរៀន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្តីពីការអនុវត្តគោលនយោបាយវិបជ្ជការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។



✽នាថ្ងៃទី១៨ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ឪឡោក និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពីស្ថានភាពរស់នៅ និងការប្រកបរបររទទួលបានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

✽នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោកជំទាវ **មាន សំរោង** ប្រធាន និងលោកជំទាវ **ម៉ុង សណ្តាន់** លេខា-

-ថ្វាយបង្គំ និងប្រគេនទេយ្យទានមួយចំនួន ប្រគេនសម្តេចព្រះឧត្តមមុនី **ងា សំរោង** ព្រះមេគណខេត្តកណ្តាល រួមមានអង្គរ៥០គឺឡូក្រាម ត្រីខកំប៉ុង ១កេស ទឹកត្រចៀកកាំ ២កេស ទឹកដោះគោ១កេស ទឹកត្រឡាច២កេស ទឹកសណ្តែក ២កេស តែ១០ប្រអប់ និងថវិកាមួយចំនួន ព្រមទាំងចែកជូនលោកតា លោកយាយម្នាក់ៗថវិកាមួយចំនួននៅវត្តសុវណ្ណារាវី នៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។



ធិការគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុង ពិធីផ្តល់ម៉ាស់ចំនួន៦០ប្រអប់ អាត្មាចម្មារ ៣០លីត្រ ចំនួន២បីដុំ និងថវិកាមួយចំនួន ជូនដល់សាលាសង្កាត់ វាលស្បូវ ខណ្ឌមានជ័យ និងសាលាសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។



✽នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម **ម៉ែម ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ ប្រគល់ផ្ទះចំនួន៩ល្វែង នៅភូមិទំពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់មន្ត្រីលេខាធិការ- ដ្ឋានអមគណៈកម្មការទី១០ព្រឹទ្ធសភា ជំនួយការផ្ទាល់ សន្តិសុខ និងអ្នកបើកបររបស់ឯកឧត្តម។



✽នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងបាននាំ យកថវិកាផ្ទាល់ខ្លួនមួយចំនួន ឧបត្ថម្ភដល់ក្រុមគ្រួសាររបស់

លោក **ប្រាក់ ឆៀន** អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ **ប្រាក់ ឃឹម** អាយុ៤៧ឆ្នាំ ដែលត្រូវបានអគ្គិភ័យឆាប់រោះផ្ទះអស់ ទាំងស្រុង នៅភូមិប្រសិទ្ធិ ឃុំតាកែវ ស្រុកត្រាំកក់ ខេត្ត តាកែវ។

✽ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការ ទី៦ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំត្រពាំងរូង មេភូមិទាំងអស់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ គណៈអភិបាលស្រុកកោះកុង ដើម្បីឈ្វេង- យល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និង ផ្តល់ការណែនាំអំពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងលើកទឹកចិត្តឱ្យរៀបចំបង្កើត គណៈកម្មាធិការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៅមូលដ្ឋាន និងគ្រប់ភូមិឱ្យមានបង្កើតក្រុមដោះស្រាយ ទំនាស់តាមសំណូមពរនានាក្នុងមូលដ្ឋាន នៅឃុំត្រពាំងរូង ឃុំតាកែវក្រោម និងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្ត កោះកុង នាថ្ងៃទី១ និងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

-ជួបសំណេះសំណាលជាមួយនឹងសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំព្រែកខ្សាច់ ប្រធានភូមិទាំងអស់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ ដោយមានការចូលរួមពីសមាជិកក្រុម- ប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈ- អភិបាលស្រុកគិរីសាគរ ដើម្បីឈ្វេងយល់អំពីការអនុវត្ត តួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងផ្តល់ការណែនាំអំពី ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងលើកទឹកចិត្តឱ្យរៀបចំបង្កើតគណៈកម្មាធិការដោះ- ស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន និងគ្រប់ ភូមិឱ្យមានបង្កើតក្រុមដោះស្រាយទំនាស់តាមសំណូមពរ នានាក្នុងមូលដ្ឋាន នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្ត កោះកុង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

✳ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ
ទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមជាមួយនឹងក្រុមប្រឹក្សា កងកម្លាំងសមត្ថកិច្ចគ្រប់
គោលដៅ ដើម្បីផ្សព្វផ្សាយណែនាំការប្រើប្រព័ន្ធ QR code
និងអនុវត្តវិធានការ ៣ការពារ និង៣កុំ ព្រមទាំងបានចូល
រួមប្រជុំជាមួយនឹងក្រុមប្រឹក្សា ប្រធានភូមិទាំង១៣ និង
ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ដើម្បីវាយតម្លៃលទ្ធផលការងារប្រចាំ
ខែមីនា និងទិសការងារបន្ត ជាពិសេសការអនុវត្តគោល-
នយោបាយភូមិ សង្កាត់ មានសុវត្ថិភាព និងបន្តចូលរួមប្រើ
ប្រព័ន្ធ QR Code នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួល-
គោក រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។



-ចូលរួមជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ដើម្បី
ប្រារព្ធខួបទី១១០ នៃទិវានារីអន្តរជាតិ នៅសង្កាត់ទឹកល្អក់

ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមីនា
ឆ្នាំ២០២១។

✳ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការ
ទី៨ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀន
នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីស្តាប់របាយការណ៍ស្តីពី
វឌ្ឍនភាពលើការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និង
ការងារបម្រើសេវាសាធារណៈជនបងប្អូនប្រជាពលរដ្ឋ
ព្រមទាំងប្រមូលព័ត៌មាន បញ្ហាប្រឈម និងសំណូមពរ
ផ្សេងៗ នៅឃុំសណ្តូរ ស្រុកលើកដែក ខេត្តកណ្តាល នា
ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងផ្តល់ថវិកាមួយចំនួន ជូន
ក្រុមប្រឹក្សាឃុំពាមរាំង ដើម្បីដឹកស្ពានប្រឡាយមេមួយខ្សែ
ប្រវែង៥០០ម៉ែត្រ និងដឹកដីដាក់លូបង្ហូរទឹកជូនប្រជាពលរដ្ឋ

ប្រើប្រាស់ នៅភូមិពាមរាំងក្រោម ស្រុកលើកដែក ខេត្ត
កណ្តាល នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ
ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីស្តាប់របាយ-
ការណ៍ស្តីពី វឌ្ឍនភាពលើការងារភូមិ ឃុំ សង្កាត់មានសុវត្ថិ-
ភាព និងការងារបម្រើសេវាសាធារណៈជនបងប្អូនប្រជា-
ពលរដ្ឋ ព្រមទាំងប្រមូលព័ត៌មាន បញ្ហាប្រឈម និងសំណូមពរ
ផ្សេងៗ នៅឃុំក្នុងសំណរ ស្រុកលើកដែក ខេត្តកណ្តាល
នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

✽នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម **ណាំ ដុំ**
លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញចុះ
ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងសួរ
សុខទុក្ខប្រជាពលរដ្ឋនៅឃុំសំឡូត ស្រុកសំឡូត ខេត្ត
បាត់ដំបង។

✽នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **គិន
ណែត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ
ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពី សភាព-
ការណ៍ទូទៅ និងទិសដៅការងារឆ្នាំ២០២១ ក្រោមអធិ-
បតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**
ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ
គណៈរដ្ឋមន្ត្រី នៅសាលាខេត្តតាកែវ។

✽នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម **គឹម**

នា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញ
ជួបសំណេះសំណាល និងនាំយកម៉ាស់ចំនួន៣០ប្រអប់
មី៥កេស អាតូល២០លីត្រ និងថវិកាមួយចំនួនជូន ក្រុម-
ប្រឹក្សាឃុំមុំកា ស្រុកមាសហែក និងក្រុមប្រឹក្សាឃុំធ្លក
ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ព្រមទាំងផ្សព្វផ្សាយអំពី
វិធានការការពារទប់ស្កាត់វីរុសកូវីដ-១៩ និងក្តាប់នូវស្ថាន-
ការណ៍ជាក់ស្តែងរបស់មន្ត្រីសុខាភិបាល នគរបាល កងរាជ-
អាវុធហាត់ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក
នៅឃុំទាំងពីរ។

✽ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈ-
កម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀន
ឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព នាយកសាលា ដើម្បី
ផ្សព្វផ្សាយរបាយការណ៍ស្តីពី សភាពការណ៍ទូទៅឆ្នាំ២០២០
និងទិសដៅត្រូវអនុវត្តបន្តឆ្នាំ២០២១ ព្រមទាំងបានណែនាំ
សង្កត់ធ្ងន់អំពីបញ្ហាភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេស
ជំងឺកូវីដ-១៩ ត្រូវចូលរួមទាំងអស់គ្នាដោយគោរពតាមការ
ណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តវិធានការ
៣ការពារ និង៣កុំ នៅសាលាឃុំស្វាយចេក ស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ ស្មៀន
ឃុំ ប្រធានប៉ុស្តិ៍ ប្រធានភូមិ ប្រធានមណ្ឌលសុខភាព នាយក



សាលា និងផ្សព្វផ្សាយរបាយការណ៍ស្តីពី សភាពការណ៍ ទូទៅឆ្នាំ២០២០ និងទិសដៅត្រូវអនុវត្តបន្តឆ្នាំ២០២១ ព្រមទាំងបានណែនាំសង្កត់ធ្ងន់អំពីបញ្ហាភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសជំងឺកូវីដ-១៩ ត្រូវចូលរួមទាំងអស់គ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តវិធានការ ៣ការពារ និង៣កុំ នៅឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនជនចាស់ ជរាពិការគ្មានសាច់ញាតិចំនួន១០គ្រួសារ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល នូវវិធានការ ៣ការពារ និង៣កុំ ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសហគមន៍ នៅសង្កាត់ទឹកថ្លា សង្កាត់អូរអំពិល សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

✽នាថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម **ដូង បន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះខេត្តកោះកុង នៅកោះកុង។

✽នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ជឹម លាង** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបាននាំអំណោយចែកជូនកម្មករ ដែលកំពុងធ្វើផ្លូវ និងធ្វើផ្ទះបុណ្យចំនួន៣៩ នាក់ រួមមាន៖ អង្គរចំនួន ៤០០គីឡូក្រាម មី៦០កេស ទឹកត្រី៦០ដប ទឹកស៊ីអ៊ីវ៉ា៦០ដប ត្រី២៤០០កំប៉ុង ទឹកដោះគោនៅ ៤៨០កំប៉ុង ទឹកបរិសុទ្ធ២៤០ដប សៀង៥គីឡូក្រាម ត្រីងៀត១៥គីឡូក្រាម ភួយ៣៩ មុង៣៩ ក្រមា៣៩ និងថវិកាមួយចំនួន នៅភូមិ១០ ឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម។

✽ឯកឧត្តម **ម្រីង គឹមស្រីលាង** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី **ប្រាក់ ប៊ុនណុន** អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅស្រុកកោះសុទិន ខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់ផ្លូវក្រាលបេតុង និងការដាក់លូពីសាលាបុណ្យ ស្ថិតក្នុងភូមិកោះព្រលួង ឃុំកោះមិត្ត ខេត្តកំពង់ចាម នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

✽នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងគណៈអឺម៉ាខេត្តកំពត ស្តីពីការ

បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីរួមគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅទីស្នាក់ការគណៈអឺម៉ាខេត្ត ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

✽លោកជំទាវ **ឃុន ឃុនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញ៖



-នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនសម្រាប់កសាងវត្ត ទៅប្រគេនព្រះមេគណខេត្ត និងព្រះចៅអធិការវត្តឥន្ទ្រវ័យសររៈ (ហៅវត្តកំពង់ធំ) នៅសង្កាត់ព្រែកតាហ្វី ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។



-ចុះសួរសុខទុក្ខ នាំយកសម្ភារ និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៣ខ្នង ព្រមទាំងណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើ

ហានិភ័យផ្សេងៗ ជាពិសេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ នៅភូមិនីពេជ(ក) ឃុំនីពេជ ភូមិតារាម ឃុំត្បែង និងភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។



-ជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងនារីរដ្ឋបាលស្រុកកំពង់ស្វាយចំនួន២៣នាក់ ដើម្បីអបអរសាទរខួបលើកទី១១០ នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ " ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩ " នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចុះសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង សម្រាប់ជួសជុលអគារព្យាបាលអ្នកជំងឺ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

-ពិនិត្យការវាស់វែងដីឡូ ផ្លូវលំចូលភូមិប្រវែង២០០ម៉ែត្រ ចែកជូនប្រជាពលរដ្ឋ នៅភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត

ខេត្តបាត់ដំបង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំស៊ីង មេឃុំ មេឃុំមានជ័យ មេឃុំតាតោក មេភូមិ និងប្រជាពលរដ្ឋចំនួន១៣នាក់ ព្រមទាំងបានផ្តាំផ្ញើ និងលើកទឹកចិត្តឱ្យបន្តផ្សព្វផ្សាយការរស់នៅតាមបែបគន្លងថ្មី ក្នុងការងារថែទាំសុខភាពផ្ទាល់ខ្លួន តាមក្រុមគ្រួសារ និងតាមសហគមន៍ ជាពិសេសត្រូវរួមសហការគ្នាអនុវត្តតាមការណែនាំថ្មីរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅឃុំស៊ីង ឃុំមានជ័យ និងឃុំតាតោក ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខ និងនាំយកស្លាកាត់ QR CODE STOP ជំងឺកូវីដ-១៩ ជូនដល់សាលាឃុំស៊ីងក្នុងស្រុកសំឡូត សាលាស្រុកសំឡូត វិទ្យាល័យសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

✽ឯកឧត្តម **ស្រី មេន** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-សួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន អង្ករចំនួន ៣០០គីឡូក្រាម បាឡុងចំនួន២ ទឹកត្រីចំនួន៤យួរ ទឹកស៊ីអ៊ីវ ចំនួន៤យួរ មីចំនួន១កេស ត្រីខចំនួន១យួរ ទឹកសុទ្ធចំនួន ១កេស ឆ្នាំងចំនួន១ ជូនគ្រួសាររងគ្រោះដោយឆ្លងចរន្ត អគ្គិសនីឆេះផ្ទះចំនួន២ខ្នង (ពីរគ្រួសារ) នៅភូមិត្រពាំងប្រិយ ឃុំសិង្គ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២១។

-ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន៨គ្រួសារ ដោយមួយគ្រួសារៗទទួលបានថវិកាមួយចំនួន អង្ករចំនួន ២០គីឡូក្រាម ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ មី ចំនួន១កេស ត្រីខចំនួន១យួរ ទឹកសុទ្ធចំនួន១កេស ដែល ចំនួន១៨ប នៅឃុំសិង្គ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២១

ខែមីនា ឆ្នាំ២០២១។

✽ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភាបានអញ្ជើញ៖



-នាំយកនូវបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅវត្តខាងជើង ក្នុងបរិវេណប្រាសាទអង្គរវត្ត ដើម្បីឧបត្ថម្ភបច្ច័យធ្វើចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃ ក្នុងពេលមានជំងឺកូវីដ-១៩នេះ និងទូលប្រគេនសូមព្រះសង្ឃគ្រប់ព្រះអង្គ ត្រូវចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ នៅខេត្តសៀមរាប នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។



-ជួបលោកគ្រូ អ្នកគ្រូ គណៈកម្មការសាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល ដើម្បីកំណត់កាលបរិច្ឆេទសម្ពោធអគារសិក្សាចំនួនមួយខ្នង មាន១០បន្ទប់នៅខេត្តសកា ឆ្នាំ២០២១ ខាងមុខនេះ ព្រមទាំងបានជម្រាបជូនលោកគ្រូ អ្នកគ្រូ ឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ និងឧបត្ថម្ភអនុវិទ្យាល័យ

ក្របីរៀល នូវអាកុលចំនួន៣០លីត្រ និងម៉ាស់ចំនួន៥០០ ម៉ាស់ ដោយឡែកសាលាបឋមសិក្សាក្របីរៀល នូវម៉ាស់ ចំនួន៥០០ និងអាកុល ចំនួន៣០លីត្រ នៅសាលាបឋម សិក្សា និងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របី- រៀល ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបក្រុមប្រឹក្សាឃុំ ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍន- ភាពការចម្រើនថ្មីៗ បញ្ហាប្រឈម ការងារផ្តល់សេវាសាធា- រណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងគុណភាព ជាពិសេសត្រូវចូលរួមទប់ស្កាត់ការរីករាល- ដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ដោយអនុវត្តវិធានការ ៣ការពារ និង៣កុំ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ- មានជ័យ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។



-ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក **សំ គា** នៅ ភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្ត សៀមរាប នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

-ចូលរួមប្រជុំជាមួយនឹងក្រុមប្រឹក្សាស្រុក សង្កាត់ ភូមិ និងមេប៉ុស្តិ៍ សរុបចំនួន១៦០នាក់ ដើម្បីពិភាក្សាពិគ្រោះ យោបល់ អំពីការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម **គង់ គឹម** ទេសរដ្ឋ- មន្ត្រី នៅស្រុកត្រពាំងប្រាសាទ ស្រុកបន្ទាយអំពិល និង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៨ ខែកុម្ភៈ និង



ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។



-ចូលរួមប្រជុំជាមួយនឹងក្រុមប្រឹក្សាស្រុក សង្កាត់ ភូមិ និងមេប៉ុស្តិ៍ សរុបចំនួន១១៩នាក់ ដើម្បីពិភាក្សាពិគ្រោះ យោបល់ អំពីការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយតម្លា- ភាព និងគុណភាព ជាពិសេសត្រូវអនុវត្តវិធានការ៣ការពារ និង៣កុំ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខលោក **ទូ ហួយ** អាយុ៧១ឆ្នាំ សមាជិកក្រុមប្រឹក្សាសង្កាត់កែប ដែលមាន ជំងឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុង ភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប នាថ្ងៃទី១ ខែមីនា



ឆ្នាំ២០២១។



-ជួបសំណេះសំណាលលើកទឹកចិត្តកម្លាំងសមត្ថកិច្ច
នៃរដ្ឋបាលក្រុងកែប និងរដ្ឋបាលស្រុកដំណាក់ចង្អើរ នៅ

គោលដៅត្រួតពិនិត្យអ្នកដំណើរចូល-ចេញក្នុងខេត្តកែប
ចំនួនបីគោលដៅ ត្រង់ចំណុចព្រំប្រទល់រវាងខេត្តកែប និង
ខេត្តកំពត គឺលើដងផ្លូវជាតិលេខ៣៣ (កំពត-កំពង់ត្រាច)
ចំនួនពីរគោលដៅ និងលើដងផ្លូវលេខ ១៣៣២ (កែប-
លក ព្រែកចាក) ចំនួនមួយគោលដៅ នាថ្ងៃទី២២ ខែមីនា
ឆ្នាំ២០២១។

✽លោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈ-
កម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកអង្គចំនួន២៣៧ និងថវិកាមួយចំនួន ទៅប្រគេន
ព្រះសង្ឃដែលគង់នៅវត្តព្រះឥន្ទកោសា និងវត្តព្រះកោសិយ៍
នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខក្មេងស្រីសិស្សសាលាចំនួន៤នាក់ ដែល
ជួលសន្លប់នៅវិទ្យាល័យសំរោង និងបានសម្រាកព្យាបាល
នៅមណ្ឌលសុខភាពភូមិចន្ទ-ស នៅភូមិសែព្រៃ ឃុំចន្ទ-ស
ខេត្តសៀមរាប នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១។

សមាជិក សមាជិការព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ



✽នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ឈឹក
គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និង
ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិ-
បត្តិការជាមួយមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា
(AIPA) បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងសភាសមាជិក
អាយប៉ា និងសភានៃព្រះរាជាណាចក្រកម្ពុជា (Meeting
between AIPA-Norwegian Parliament) តាមប្រព័ន្ធវីដេអូ
ផ្សាយចេញពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅ
វិមានរដ្ឋសភា។

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំការងារសំខាន់ៗរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងបរិបទជំងឺកូវីដ-១៩ ដោយមានការចូលរួមពីអគ្គលេខាធិការរង អគ្គនាយក អគ្គនាយិកានៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម **ឡោក សាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (លើកទី១) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។



✽នាសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីផែនការយុទ្ធសាស្ត្រសវនកម្មផ្ទៃក្នុងឆ្នាំ២០២១-២០២៣ របស់អង្គភាពសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមអគ្គលេខាធិការរង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គាធិការ ព្រមទាំងមន្ត្រីនៃអង្គភាពសវនកម្មផ្ទៃក្នុង នៅសាលប្រជុំពិសេសជាន់ក្រោមវិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យខ្សែវីដេអូស្តីពី ការអភិវឌ្ឍរយៈពេល១ឆ្នាំ ក្នុងឆ្នាំទី៣នៃព្រឹទ្ធសភានីតិកាលទី៤ និងបញ្ហាផ្សេងៗ នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គលេខាធិការរង អគ្គនាយក អគ្គនាយិកានៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ។



✽នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម **ឡោក សាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញសួរសុខទុក្ខឯកឧត្តម **ឆៀង សាម៉ន** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ កំពុងសម្រាកត្រៀមធ្វើការវះកាត់ក្រួសក្នុងប្រមាត់ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។



